

ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia
ជាតិ សាសនា ព្រះមហាក្សត្រ

Nation Religious King

៩០៨
ការក្រសួងបោះពុម្ពសេវាទេស់
Application Form for Printing Books

ខ្លួន/នាងខ្លួន: My [name]: អក្សរឡាតាំង [Latin]:

ជី[is].....

អាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ[Current Address]..... ផ្លូវ [street]..... ក្រុម[group].....

សង្កាត់/យុំ[Sangkat/Commun]..... ខណ្ឌ/ស្រុក[Khan/District].....

រាជធានី/ខេត្ត [City/Province]..... ទូរសព្ទលេខ [Telephone]

អ៊ីមែល[E-mail]..... ១

ស្ថិតិសារពាណិជ្ជកម្ម

[Highest Respected to

នៅក្រសួងបោះពុម្ពសេវាទេស់ និងនគរបាល នគរបាល នគរបាល

Director of the Department of Copyright and Related Rights]

ការក្រសួង: សំណើសំបាត់ពួកសេវា/រក្សាទំណាងដើម..... ១

[Subject: legal request for printing book titles].....

ធម្មតាមក្យូរក្នុងខាងលើ ខ្លួន/នាងខ្លួនដូចមានក្រសួងមេត្តាប្រាប់: ខ្លួន/ នាងខ្លួនស្រីសំបាត់ពួកសេវា/រក្សាទំណាងដើម..... ចំណុច..... ក្នុង

ជាការបាត់ដ្ឋានដ្ឋានដើម..... ដើម្បីធ្វើការ..... ដើម្បីធ្វើការ.....

[In response to the above subject, I would like Mr. Director, please know that I print request
Titlenumbercopy(ies), is thepublication to the media in Royal Kingdom of Cambodia.]

សេចក្តីជួយបានដ្ឋានដើម..... ស្ម័គ្រប្រាប់មេត្តាប្រាប់នឹងអនុញ្ញាតទូទៅខ្លួន/នាងខ្លួនដើម.....

ស្ម័គ្រប្រាប់នឹងអនុញ្ញាតទូទៅខ្លួន/នាងខ្លួន

[As mentioned above, Mr. Director , please allow me as favor

Mr. Director, please bear great respect.]

ឯកសារដើម្បីប្រាប់: [attachment]

- ឯកសារដើម្បីប្រាប់: [A copy of Title works] ០១ឆ្នាំ
- អនុបត្រស្នើសុំ[Text works] ០១ឆ្នាំ
- កិច្ចសន្យា[Contract] ០១ឆ្នាំ
- អនុសញ្ញាណប័ណ្ណ[A copy of Identification] ០១ឆ្នាំ
- សិទ្ធិអនុញ្ញាត/បញ្ជីពាណិជ្ជកម្ម [A copy of Business Licensed] ០១ឆ្នាំ
- សិទ្ធិប្រតិបត្តិរឿង[Letter of rights]..... ០១ឆ្នាំ

ធ្វើនៅ....., ថ្ងៃ.....ខែ.....ឆ្នាំ២០.....

Done at

date month year 20

ហត្ថលេខា និង ឈ្មោះ:

Signature and Name

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គិត្យសាធារណៈ
ការប្រោះចុះស្វែនទន្លេ

[Contracts Printed Books]

ឈ្មោះ/នាមខ្លួន[Name].....ជាអក្សរឡាតាំង[Latin].....

ភេទ[Gender].....សញ្ញាតិ[Nationality].....ថ្ងៃខែឆ្នាំកំណើត[Date of birth].....

ទីកន្លែងកំណើត[Place of birth].....

កាន់អត្ថសញ្ញាណប័ណ្ណ ប្រលិខិតដឹងជនលេខ[ID or Passport No].....

ស្ថានភាពគ្រូសារ[Marital status]

នៅបីវិគី[Single]

រៀបការ[Married]

ស្ថាបីប្រជាពល[Currently Profession].....

អាសយដ្ឋានបច្ចុប្បន្ន[Currently Address].....

លេខទូរសព្ទ[Telephone]:អ៊ីមែល[Email]:.....

ស្ថាបីគិត្យសាធារណៈទូទាត់

- គោរពបទប្បញ្ញតិទាំងនោយរបស់រដ្ឋ ពិសេសគោរព និង អនុវត្តច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រែបល [Comply with the provisions of the state to respect and implement the Law on Copyright and Related Rights]
- ស្ថាបីនេះ ពិតជាបាបស់ខ្លួន/នាមខ្លួន/សមាគមនី/ក្រុមហ៊ុនរបស់ខ្លួនពិតត្រាកដមេន [I have to confirm that this work is belong to me/ Association/Group]
- មិនផ្សេងៗជាយុបភាពអាសយដ្ឋានដែលនាំទ្រូវបានលាងដល់ទំនំរៀលទំនាក់ទំនាក់ និងប្រព័ន្ធផាតិ [Not promote pornography that can affect the national customs and traditions]
- អនុវត្តតាមការណែនាំរបស់ក្រសួងរបៀបនិងសារ [Follow the instructions of the Ministry of Culture and Fine Arts]
- សហការល្អជាមួយគ្រប់គ្រសួងស្ថាប់នានាសមត្ថកិច្ចដែលពាក់ព័ន្ធ [Collaboration with all relevant ministries Competent]

ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាខាងលើនេះ ខ្លួន/នាមខ្លួន នឹងបានសារពារមាន។
[In case this does not comply with the above contract, I punished according to law]

ធ្វើនៅ[Done at]....., ថ្ងៃទី[D].....ខែ[M].....ឆ្នាំ[Y].....

ស្ថាបីដៃស្តាំ
Right Finger Print

ចក្ខុវិទ្យាល័យនៃសាស្ត្រពន្លេខ្មែរនៅក្រោមរដ្ឋបាល

[A list of book titles to be printed]

ល.រ./No	ចំណាត់ថ្នូរ/Titles	លេខ/[No ISBN]	ចំនួន/[Copies]
១			
២			
៣			
៤			
៥			
៦			
៧			
៨			
៩			
៩០			

ធ្វើនៅ/Done at....., ថ្ងៃទី/D.....ខែ/M.....ឆ្នាំ/Y ២០....

ស្ថាមួយដៃស្តាំ

Right Finger Print